

ធនធានសម្រាប់ជនអន្តោប្រវេសន៍រស់នៅក្នុងក្រុងហ្វីឡាដែលហ្វី

សាលាក្រុងហ្វីឡាដែលហ្វី ផ្តល់ការគាំទ្រដល់ពលរដ្ឋរបស់ខ្លួនគ្រប់រូប ។ សេវាកម្មមួយភាគធំរបស់សាលាក្រុង មានផ្តល់ជូនពលរដ្ឋគ្រប់រូប ដោយមិនគិតអំពីស្ថានភាពជាពលរដ្ឋអាមេរិកាំង ឬស្ថានភាពអន្តោប្រវេសន៍របស់ពួកគេឡើយ ។ បុគ្គលិកសាលាក្រុង មិនសូវអំពីស្ថានភាពរបស់អ្នកដែលពួកគេជួបឡើយ ។

អគ្គសញ្ញាណក្រុង (Municipal IDs)

Municipal IDs គឺជាទម្រង់មួយ នៃអគ្គសញ្ញាណ ដែលពលរដ្ឋរស់នៅក្នុងទីក្រុងហ្វីឡាដែលហ្វីទាំងអស់ អាចប្រើប្រាស់បាន ។ ដើម្បីអាចទទួលបានប័ណ្ណអគ្គសញ្ញាណនេះ អ្នកត្រូវបង្ហាញភស្តុតាង នៃអគ្គសញ្ញាណរបស់ខ្លួន និងភាពជាអ្នករស់នៅក្នុងទីក្រុងហ្វីឡាដែលហ្វីឱ្យអាជ្ញាធរបាន ដឹង ។ នៅពេលអ្នកទទួលបានលេខអគ្គសញ្ញាណ (ID) សាលាក្រុង នឹងមិនសួរនាំអ្នកអំពីស្ថានភាពអន្តោប្រវេសន៍ ឬភាពជាពលរដ្ឋអាមេរិកាំង ឡើយ ។ សាលាក្រុង ក៏នឹងការពារផងដែរ នូវព័ត៌មានអគ្គសញ្ញាណក្រុង ទៅតាមអ្វីដែលច្បាប់តម្រូវ ។ កម្មវិធីអគ្គសញ្ញាណក្រុង នឹងចាប់ផ្តើម ដំណើរការនៅរដូវក្តៅ ឆ្នាំ 2019 ។

ការអប់រំ និងការថែទាំកុមារ

កុមារអាយុ 3 ឬ 4 ឆ្នាំ គឺមានសិទ្ធិទទួលបានសេវាកម្ម PHL Pre-K ។ ទទួលព័ត៌មានបន្ថែមនៅ phlprek.org ។ អ្នករស់នៅក្នុងទីក្រុងនេះទាំងអស់ មានសិទ្ធិចូលរៀននៅសាលារៀនរដ្ឋ ចាប់ពីអាយុ 5 ឆ្នាំ រហូតដល់បញ្ចប់ថ្នាក់ ឬរហូតដល់ចុងបញ្ចប់ឆ្នាំសិក្សា នៅពេលពួកគេបានចូលអាយុ 21 ឆ្នាំ ។ ថ្នាក់រៀននេះ គឺមានសម្រាប់ពលរដ្ឋដែលជាអ្នកសិក្សាភាសាអង់គ្លេស ។ សម្រាប់ជំនួយក្នុងការចុះឈ្មោះ សូមចូលមកកាន់ philasd.org/studentplacement ។

សុវត្ថិភាពសាធារណៈ

សាលាក្រុងហ្វីឡាដែលហ្វី មិនមែនជាអ្នកអនុវត្តច្បាប់សហព័ន្ធផ្នែកអន្តោប្រវេសន៍ ឡើយ ។ កងនគរបាលក្រុងហ្វីឡាដែលហ្វី មិនសួរនាំអំពីស្ថានភាពអន្តោប្រវេសន៍ ឬភាពជាពលរដ្ឋអាមេរិកាំង របស់អ្នកដែលខ្លួនជួបឡើយ ដោយអ្នកទាំងនោះគឺរួមបញ្ចូលទាំងជនរងគ្រោះ និងសាក្សីដែលបានឃើញអំពើឧក្រិដ្ឋកម្ម ។ នរណាម្នាក់ដែលគិតថា ខ្លួនជាជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មនៃការរូបបំប្លែង សូមរាយការណ៍មកកាន់នាយកដ្ឋាននគរបាលក្រុងហ្វីឡាដែលហ្វី ។ អ្នកអាចស្វែងរកទីកន្លែងនគរបាលឌីជីថលប្រចាំមូលដ្ឋាន នៅឯអាសយដ្ឋាន ៖ www.phillypolice.com/districts/

ភាពជាពលរដ្ឋអាមេរិកាំង

ការក្លាយខ្លួនជាពលរដ្ឋអាមេរិកាំង គឺ ទទួលបានអត្ថប្រយោជន៍ជាច្រើន មានជាអាទិ៍ បង្កើនការទទួលបានជំនួយលើការធ្វើដំណើរ អាចធ្វើការរដ្ឋ ព្រមទាំងសិទ្ធិបោះឆ្នោត ។ អ្នកអាចអានព័ត៌មានបន្ថែមអំពីការរៀបចំខ្លួនក្លាយជាពលរដ្ឋអាមេរិកាំង នៅក្នុងវីដេអូរបស់យើងខ្ញុំ តាមអាសយដ្ឋាន ៖ <https://bit.ly/2GANapl>

ការទទួលបានជំនួយផ្នែកភាសា (Language Access)

ការិយាល័យកិច្ចការអន្តោប្រវេសន៍ (Office of Immigrant Affairs) ជាអ្នកគ្រប់គ្រងផ្នែកការទទួលបានជំនួយផ្នែកភាសាក្រុងហ្វីឡាដែលហ្វី (Language Access Philly) ដែលជាកម្មវិធីជំនួយផ្នែកភាសារបស់សាលាក្រុង ដោយផ្តល់ជូនសេវាកម្មប្រកបដោយគុណភាពដល់អ្នកដែលសមត្ថភាពផ្នែកការអាន និយាយ សរសេរ ឬការយល់ភាសាអង់គ្លេស ជាបទដ្ឋាន នៅមានកម្រិត ។ ដើម្បីទទួលបានជំនួយ ឬទទួលបានព័ត៌មានអំពីទីភ្នាក់ងារណាមួយ របស់សាលាក្រុង សូមចុចលេខ 3-1-1 រួចសូមប្រាប់ការិយាល័យភាសាដែលអ្នកនិយាយ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់ www.phila.gov/programs/language-access-philly

ជំនួយអន្តោប្រវេសន៍

ជំនួយដោយមិនគិតថ្លៃ និងមានសុវត្ថិភាព អំពីអន្តោប្រវេសន៍ គឺមានផ្តល់ជូន ដោយដៃគូមួយ ក្នុងចំណោមដៃគូជាច្រើនរបស់យើងខ្ញុំ ។ សូមប្រុងប្រយ័ត្នចំពោះអ្នកផ្តល់សេវាកម្មអន្តោប្រវេសន៍ដែលមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ ដែលអាចទាញយកផលប្រយោជន៍ពីអតិថិជន ។ អ្នកត្រូវទទួលយកជំនួយតែពីមេធាវីដែលមានអាជ្ញាប័ណ្ណ និងគួរឱ្យជឿជាក់ ឬអ្នកកំណត់ដែលគួរឱ្យទុកចិត្តបានតែប៉ុណ្ណោះ ។

កិច្ចការពារពីការរើសអើង

ពលរដ្ឋក្រុងហ្វីឡាដែលហ្វី មានសិទ្ធិចម្រើនការរើសអើងការសងសឹក និងការរុករានទាំងឡាយណាដែលខុសច្បាប់នៅកន្លែងធ្វើការ នៅតាមផ្ទះ និងតាមកន្លែងសាធារណៈ ។ ដើម្បីប្តឹងចំពោះការរើសអើងការសងសឹក អចលនទ្រព្យ ឬបញ្ហាពាក់ព័ន្ធនឹងការរើសអើងតាមទីសាធារណៈ សូមទាក់ទងមកកាន់ ភ្នាក់ងារក្រុងហ្វីឡាដែលហ្វី ផ្នែកទំនាក់ទំនងពលរដ្ឋ (PCHR, Philadelphia Commission on Human Relations) តាមអាសយដ្ឋាន pchr@phila.gov ឬសូមហៅទូរស័ព្ទមកខ្សែអនាមិក តាមលេខ 215-686-2856.

ការថែទាំសុខភាព

ការថែទាំសុខភាពមានកម្លែងក្នុងគ្រាអាសន្ន និងស្ថានភាពមិនអាសន្ន គឺមានផ្តល់ជូននៅគ្រប់មន្ទីរពេទ្យរដ្ឋ និងនៅតាមមណ្ឌលសុខភាពក្រុងទាំងអស់ ។ នាយកដ្ឋានសុខភាពផ្លូវចិត្តក្រុងហ្វីឡាដែលហ្វី (Philadelphia's Division of Behavioral Health) មានផ្តល់ជូនសេវាកម្មថែទាំសុខភាពផ្លូវចិត្ត ចំពោះមនុស្សពេញវ័យ និងកុមារ ដែលត្រូវការសេវាកម្មវេជ្ជសាស្ត្រ សង្គមកិច្ច និងការអប់រំ ។ បណ្តាញនៃការផ្តល់សេវាកម្មនេះ មានរួមបញ្ចូលមណ្ឌលសុខភាពផ្លូវចិត្តសហគមន៍ចំនួន 11 ទីភ្នាក់ងារឯកទេសសុខភាពផ្លូវចិត្តជាង 30 និងមជ្ឈមណ្ឌលឆ្លើយតបវិបត្តិចំនួន 5 ។ គ្រួសារដែលមានប្រាក់ចំណូលទាប ដែលមានកូនពីអាយុ 0 ដល់ 13 ឆ្នាំ អាចទទួលបានសេវាកម្មថែទាំកុមារដោយមិនអស់ប្រាក់ ឬក្នុងតម្លៃថោក ៖ <https://bit.ly/2V9uG2L>

អង់គ្លេសជាភាសាទីពីរ

មានថ្នាក់រៀន ESL ជាច្រើន ដែលបង្រៀនដោយគុណភាពខ្ពស់ ឬផ្តល់ជូនក្នុងតម្លៃថោក ដល់ពលរដ្ឋហ្វីឡាដែលហ្វី ។ សូមប្រើផែនទីចលនានេះ ដើម្បីស្វែងរកអ្នកផ្តល់សេវាកម្មការបង្រៀនភាសាអង់គ្លេស ដែលនៅជិតលោកអ្នក ៖ <https://bit.ly/2sqvbnD>

ទាក់ទងមកយើងខ្ញុំ

តើអ្នកមានសំណួរ/ឬមានកង្វល់អ្វីទេ? សូមទាក់ទងការិយាល័យកិច្ចការអន្តោប្រវេសន៍ (Office of Immigrant Affairs) តាមលេខ **215-686-0876** ឬ OIA@phila.gov អ្នកអាចទទួលបានព័ត៌មានពីយើងខ្ញុំតាម Facebook និង Twitter នៅឯ @PhillyOIA